

KAGAWA INTERNATIONAL ART COMPETITION 2020

ការតាំងពិពណ៌សិល្បៈសម្រាប់ជនបរទេស
ធ្វើការនិងសិក្សានៅខេត្ត Kagawa

JICA SHIKOKU
និង

សមាគមសហប្រតិបត្តិការអន្តរជាតិជប៉ុន(JOCA) ខេត្ត Kagawa

【គាំទ្រដោយ】

【សហការដោយ】

ខេត្ត Kagawa
នីតិបុគ្គលមូលនិធិសាធារណៈ International Exchange Association ខេត្ត Kagawa
នីតិបុគ្គលមូលនិធិសាធារណៈ International Exchange Association ក្រុង Takamatsu
សមាគម International Exchange Association ស្រុក Mitoyo
សមាគម International Exchange Association ក្រុង Sakaiide
សមាគម International Exchange Association ស្រុក Kanonji
អង្គការលើកកម្ពស់ទំនាក់ទំនងអន្តរជាតិ ស្រុក Sanuki
សមាគម International Exchange Association ស្រុក Higashi Kagawa
អង្គការ International Exchange Utazu
សមាគម International Exchange Association ឃុំ Manno
នីតិបុគ្គលមូលនិធិសកម្មភាពពិសេសមិនរកចំណេញ Archipelago
នីតិបុគ្គលសាជីវកម្មសាធារណៈ Second Hand
សមាគមគាំទ្រ J.O.C.V. នៃខេត្ត Kagawa

Reoma Resort
នីតិបុគ្គលអប់រំ Anabuki Gakuen
ក្រុមហ៊ុនសាជីវកម្ម Marunaka
Human Ring Cooperative
CrossoverJapan



Facebook ផ្លូវការ

@ KAGAWA.KIAC

<https://www.facebook.com/KAGAWA.KIAC>

កម្មវិធីនេះមានគោលបំណងធ្វើការណែនាំឱ្យប្រជាពលរដ្ឋនៃខេត្ត Kagawa ស្គាល់នូវស្នាដៃសិល្បៈល្អៗនៃជនបរទេសដែលរស់នៅក្នុងខេត្តឱ្យបានទូលំទូលាយ ដើម្បីជម្រុញនូវសង្គមពហុវប្បធម៌ក្នុងខេត្ត។
យើងខ្ញុំសង្ឃឹមថា នឹងបានទទួលនូវស្នាដៃសិល្បៈដែលគោរពវប្បធម៌ផ្សេងៗ ហើយដែលពោរពេញទៅដោយការណែនាំឱ្យស្គាល់នូវជីវភាពរស់នៅដ៏ល្អសម្បូរសប្បាយ។

【ស្នាដៃដែលអាចដាក់មកប្រកួត】

- ផ្នែក 2D គំនូរប្រើថ្នាំប្រេង-គំនូរប្រើថ្នាំទឹក-គំនូរក្រឡោត-គំនូរជប៉ុន-គំនូរពុម្ព ។ល។
- ផ្នែក 3D ចម្លាក់-សិល្បៈសិប្បកម្ម-កុលាលភាជន៍-សិប្បកម្ម ។ល។
- ផ្នែករូបថត រូបថត (ហ្វីល-ឌីជីថល-smart phone)

- ចំនួនស្នាដៃដែលម្នាក់ៗអាចដាក់បានគឺ មួយ សម្រាប់មួយផ្នែក
- អាចដាក់បានតែស្នាដៃណាដែលមិនទាន់បានប្រកាសជាសាធារណៈ
- ត្រូវជាស្នាដៃដើមរបស់អ្នកដែលដាក់ ហើយមិនដែលបានទទួលរង្វាន់ក្នុងការតាំងពិពណ៌មុនៗជាអាទិ៍
- ត្រូវជាស្នាដៃដែលមិនបំពានកម្មសិទ្ធិនិពន្ធ កម្មសិទ្ធិធម្មារមណ៍ កម្មសិទ្ធិបញ្ញាអ្នកដទៃ
- មិនអាចដាក់ស្នាដៃណាដែលផ្ទុយនឹងសណ្តាប់ធ្នាប់សាធារណៈនិងទំនៀមទម្លាប់ល្អបានទេ
- ជាគោលការណ៍ មិនសងស្នាដៃដែលបានដាក់វិញទេ

【កំឡុងពេលទទួល】 ពីថ្ងៃទី 31 កក្កដា ដល់ ថ្ងៃទី 31 សីហា 2020
【លក្ខណៈសម្បត្តិដើម្បីដាក់】 • ជនបរទេសដែលរស់នៅក្នុងខេត្ត Kagawa (សម្រាប់អ្នកដែលមិនមែនជាជនជាតិជប៉ុន) • អ្នកដែលមានអាយុយ៉ាងតិច 18 ឆ្នាំ នៅថ្ងៃដាក់

【ថ្លៃសេវាដើម្បីដាក់ស្នាដៃ】 មិនយកកម្រៃទេ
【កំឡុងពេលតាំងស្នាដៃ】 ពីថ្ងៃទី 15 កញ្ញា ដល់ ថ្ងៃទី 30 វិច្ឆិកា 2020
【កន្លែងតាំងស្នាដៃ】 JICA Shikoku I-Pal Kagawa ជាដើម
【កំឡុងពេលជ្រើសរើសស្នាដៃ】 ខែកញ្ញា 2020
【ការប្រកាសលទ្ធផល】 ប្រកាសតាមទំព័រ Facebook ផ្លូវការ នៅដើមខែតុលា 2020
【ពិធីរង្វាន់ (គម្រោង)】 ថ្ងៃទី 11 តុលា 2020 Kagawa International Festa 2020

【លក្ខខណ្ឌនៃការដាក់ស្នាដៃ】

ផ្នែក 2D

- អាចដាក់តែស្នាដៃណាដែលមានទំហំយ៉ាងតិច A3 (297x420mm) ប៉ុណ្ណោះ
- អាចដាក់បានតែស្នាដៃណាដែលមិនទាន់បានដាក់តាមការប្រកួត ឬការតាំងផ្សេងទៀតប៉ុណ្ណោះ

ផ្នែក 3D

- អាចដាក់បានតែស្នាដៃណាដែលមានទំហំទាំងបីជ្រុង យ៉ាងតិច 50 cm មួយជ្រុងប៉ុណ្ណោះ
- អាចដាក់បានតែស្នាដៃណាដែលមិនទាន់បានដាក់តាមការប្រកួត ឬការតាំងផ្សេងទៀតប៉ុណ្ណោះ

ផ្នែករូបថត

- អាចដាក់បានតែស្នាដៃណាដែលមិនទាន់បានប្រកាសផ្សាយ ហើយដែលសាមីខ្លួនជាអ្នកថតព្រមទាំងមានកម្មសិទ្ធិទាំងអស់ទៅលើស្នាដៃនោះប៉ុណ្ណោះ
- អាចដាក់បានតែស្នាដៃណាដែលបានថតក្នុងខេត្ត Kagawa ប៉ុណ្ណោះ
- ស្នាដៃណាដែលធ្លាប់ដាក់ក្នុងការប្រកួត ឬការតាំងពិពណ៌ផ្សេងទៀត មិនអាចដាក់បានទេ
- ស្នាដៃដែលសាមីខ្លួនបានបង្ហោះក្នុងគេហទំព័រ ឬ SNS សាមីខ្លួន អាចដាក់បាន
- រូបថតកាត់ត រូបថតកែច្នៃ រូបថតប្តូរទ្រង់ទ្រាយ រូបថតជួបផ្សំ មិនអាចដាក់បានទេ
- រូបថតតម្រឹម រូបថតតម្រូវពន្លឺ អាចដាក់បាន
- ទិន្នន័យជា JPEG ទំហំពី 5 ទៅ 10 MB (គិតប្រើតែជារូបមាន resolution 350 dpi)

【វិធីដាក់】

- សូមបំពេញចំណុចចាំបាច់ ក្នុងប័ណ្ណសុំដាក់ស្នាដៃ បិទនៅខាងក្រោមផ្នែកខាងស្តាំ ខាងខ្នងស្នាដៃ ហើយផ្ញើមកយើងខ្ញុំ។
- សូមបិទប័ណ្ណសុំដាក់ស្នាដៃដោយសន្លឹកសម្រាប់ស្នាដៃមួយ។
- សូមអនុវត្ត និងចាត់វិធានការយ៉ាងណាការពារកុំឱ្យស្នាដៃបែកបាក់ពេលដឹកជញ្ជូន។
- មិនអាចផ្ញើតាមវិធីផ្ញើដោយឱ្យអ្នកទទួលចេញថ្លៃផ្ញើបានឡើយ។

រង្វាន់	• រង្វាន់លេខមួយ មួយស្នាដៃក្នុងមួយផ្នែក ... ប័ណ្ណសរសើរ-ពានរង្វាន់-ប្រាក់រង្វាន់ 20,000 យ៉េន • រង្វាន់លេខពីរ មួយផ្នែក ពីរស្នាដៃ ... ប័ណ្ណសរសើរ-សំបុត្រចូល Reoma Resort ដោយសេរី ពីរសន្លឹក (ផ្តល់ដោយ Reoma Resort)-អង្ករ 2 kg (ផ្តល់ដោយ នីតិបុគ្គលអប់រំ Anabuki Gakuen) • រង្វាន់ប្រធាន JICA Shikoku មួយស្នាដៃ... ប័ណ្ណសរសើរនិងរង្វាន់ • រង្វាន់អតីតអ្នកស្ម័គ្រចិត្ត JOCA ខេត្ត Kagawa មួយស្នាដៃ... ប័ណ្ណសរសើរនិងរង្វាន់
---------	---

កន្លែងដាក់	• JICA Shikoku Center, 1st floor, Kagawa Sanyu Building, 3 Kajiya-machi, Takamatsu City, Kagawa Prefecture, 760-0028, Japan • Human Ring Cooperative [KIAC2020 Executive Committee], 1387-1, Tsuda, Tsuda-machi, Sanuki City, Kagawa Prefecture, 769-2401, Japan
	ផ្ញែករូបថត kiac2020info@gmail.com TEL 087-821-8825 (JICA Shikoku Yamashina, Fujioka) / 080-8749-8373 (KIAC Tamura)

ប័ណ្ណសុំដាក់ស្នាដៃ

ឈ្មោះ Name			ឈរ	※
អាសយដ្ឋាន Address				
ទំនាក់ទំនង Contact	TEL	E-mail		
ចំណងជើង Title				

【វិធីបំពេញ】 • សូមបំពេញចំណុចចាំបាច់ក្នុងប្រអប់ខាងលើនេះ ជាពុម្ពអក្សរ Kaisho (ភាសាជប៉ុន ឬអង់គ្លេស ឬអក្សរឡាតាំង) ។ • ចំណុចដែលមានសញ្ញា ※ សូមកុំបំពេញ • អាចដាក់ទំនាក់ទំនងរបស់តំណាងបាន។
【វិធីដាក់តាម】 • សូមផ្ញើស្នាដៃមកដោយបិទប័ណ្ណសុំដាក់ស្នាដៃនៅខាងក្រោម ផ្នែកខាងស្តាំ ខាងខ្នងស្នាដៃ។ • ចំពោះអ្នកដែលដាក់ស្នាដៃផ្នែករូបថត សូមភ្ជាប់ជាតាមតាមមែល ដោយសរសេរខ្លឹមសារខាងលើនេះក្នុងសារ។

Khmer